



WWF for a living planet®

WWF មហាគំបន់មេគង្គ
កម្មវិធីអភិរក្សនៅកម្ពុជា
ផ្ទះលេខ ២១ ផ្លូវលេខ ៣២២
សង្កាត់បឹងកេងកង១
ប្រអប់សំបុត្រលេខ ២៤៦៧ ភ្នំពេញ

ទូរស័ព្ទ៖ +៨៥៥ ២៣ ២១៨ ០៣៨
ទូរសារ៖ +៨៥៥ ២៣ ២១១ ៩០៩
www.cambodia.panda.org

សេចក្តីប្រកាសសារព័ត៌មាន

សម្រាប់ការចេញផ្សាយបន្ទាន់

សមាគមផ្ដៅកម្ពុជាភ្ជាយជាសមាជិកអង្គការសមធម៌ ពាណិជ្ជកម្មពិភពលោក

បន្ទាប់ពីឆ្លងកាត់នីតិវិធីនៃការដាក់ពាក្យសុំភ្ជាយជាសមាជិកដែលមានរយៈពេលយូរ និងល្អិតល្អន់ សមាជិកភាពរបស់ សមាគមផ្ដៅកម្ពុជាត្រូវបានទទួលការឯកភាព នាពេលកន្លងទៅថ្មីៗនេះ ដោយក្រុមប្រឹក្សាភិបាលនៃអង្គការសមធម៌ ពាណិជ្ជកម្មពិភពលោក (WFTO) ។ ក្នុងន័យនេះ សមាគមផ្ដៅកម្ពុជាបានភ្ជាយជាសមាជិកនៃសមាគមសមធម៌ ពាណិជ្ជកម្មសាកលមួយ ដែលធ្វើការលើខ្សែសង្វាក់សមធម៌ពាណិជ្ជកម្មទាំងមូល ពោលគឺចាប់ពីផលិតកម្មរហូតដល់ ការលក់។ ការភ្ជាយជាសមាជិកនៃអង្គការសមធម៌ពាណិជ្ជកម្មសាកលមួយនេះ គាំទ្រដល់ការផ្សព្វផ្សាយផលិតផលផ្ដៅ កម្ពុជាដែលមានលក្ខណៈនិរន្តរភាព និងប្រកបដោយគុណភាពស្តង់ដារនៅក្នុងទីផ្សារអន្តរជាតិ។

ក្នុងនាមជាសមាជិកបណ្តោះអាសន្នក្នុងដំណាក់កាលនេះ សមាគមផ្ដៅកម្ពុជាចូលរួមជាមួយសមាជិកដទៃទៀតចំនួន ប្រមាណ ៤០០ មកពី ៧១ ប្រទេសជុំវិញពិភពលោក ក្នុងចលនាសមធម៌ពាណិជ្ជកម្ម។ សមាជិកទាំងអស់សុទ្ធសឹងជា ក្រុមអ្នកផលិត ក្រុមសមាគម បណ្តុំក្រុមហ៊ុនទីផ្សារនាំចេញ នាំចូល បណ្តុំហាងទំនិញសមធម៌ពាណិជ្ជកម្ម បណ្តាញ សមធម៌ពាណិជ្ជកម្មថ្នាក់មូលដ្ឋាន ថ្នាក់ជាតិ និងថ្នាក់តំបន់ ព្រមទាំងក្រុមស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត។

លោក លីប ជាង ប្រធានសមាគមផ្ដៅកម្ពុជា និងជាម្ចាស់សិប្បកម្មផ្ដៅធំជាងគេនៅក្នុងប្រទេសកម្ពុជា និយាយថាការ កសាងបណ្តាញ និងទំនាក់ទំនងការងារនៅក្នុងទីផ្សារសាកលតាមរយៈអង្គការបណ្តាញអន្តរជាតិដ៏រឹងមាំដូចជា អង្គការ WFTO នេះ មានសារៈសំខាន់ខ្លាំងណាស់ដោយហេតុថាវាជួយផ្តល់ចំណេះដឹងនិងចក្ខុវិស័យរបស់ផលិតករកម្ពុជា អំពីទីផ្សារ សមធម៌ពាណិជ្ជកម្ម ព្រមទាំងអនុញ្ញាតឲ្យពួកគេទទួលបាននូវព័ត៌មានសំខាន់ៗស្តីអំពីការអភិវឌ្ឍន៍ទីផ្សារ ការ ផ្គត់ផ្គង់ និងតម្រូវការ។

លោក លីប ជាង បានបន្ថែមថា៖ "ផលិតករផ្ដៅកម្ពុជានៃសមាគមផ្ដៅ មានសេចក្តីរីករាយនឹងដំណឹងល្អនេះ ពីព្រោះ ពួកគេនឹងអាចទទួលបាននូវប្រយោជន៍ពីអង្គការបណ្តាញពាណិជ្ជដ៏ធំមួយនេះក្នុងការផ្សព្វផ្សាយផលិតផល ដែលពួក គេធ្វើបាន ព្រមទាំងកសាងទំនាក់ទំនងជាមួយអ្នកទិញនៅក្នុងទីផ្សារសាកល ជាឧទាហរណ៍ពួកគេអាចផ្ដើមការផ្សារ ភ្ជាប់ទំនាក់ទំនងជាមួយសមាជិកនៃអង្គការ WFTO ដទៃទៀត ក៏ដូចជាជាមួយដៃគូពាណិជ្ជកម្មនានា តាមរយៈគេហទំព័រ របស់អង្គការ WFTO ព្រឹត្តិការណ៍ និងកិច្ចប្រជុំពាណិជ្ជកម្មផ្សេងៗទៀតដែលរៀបចំដោយអង្គការ WFTO ។"

ក្រោមកិច្ចសហការជាមួយអង្គការ WWF ព្រមទាំងដៃគូជាវិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាលដទៃទៀត សមាគមផ្ដៅកម្ពុជាកំពុងអនុវត្តគម្រោងផ្ដៅប្រកបដោយនិរន្តរភាពដែលទទួលបានការឧបត្ថម្ភរួមគ្នាដោយ EU និង IKEA។ គម្រោងនេះមានគោលបំណងគ្រប់គ្រងតំបន់ព្រៃធម្មជាតិដែលកំពុងមានផ្ដៅដុះលូតលាស់ និងលើកកម្ពស់ បច្ចេកទេសកែច្នៃដែលគោរពគោលការណ៍បរិស្ថានស្អាត ពោលគឺផលិតកម្មស្អាត។ ដើម្បីធ្វើកិច្ចការទាំងនេះ គេត្រូវលើក ទឹកចិត្តដល់ការប្រើប្រាស់ឲ្យអស់លទ្ធភាពនូវវត្ថុធាតុដើម និងជម្រុញឲ្យខ្សែសង្វាក់ផលិតកម្មមានប្រសិទ្ធភាពដោយកាត់ បន្ថយឲ្យអស់លទ្ធភាពនូវការខ្ចោះខ្លាយវត្ថុធាតុដើម ការប្រើសារធាតុគីមី និងការបញ្ចេញចោលនូវឧស្ម័ន។ ការផ្សារភ្ជាប់ ក្រុមសិប្បកម្មផ្ដៅកម្ពុជាទៅនឹងទីផ្សារសាកលជាគោលបំណងសំខាន់មួយរបស់គម្រោងនេះ។



for a living planet®

WWF មហាតំបន់មេគង្គ
កម្មវិធីអភិរក្សនៅកម្ពុជា
ផ្ទះលេខ ២១ ផ្លូវលេខ ៣២២
សង្កាត់បឹងកេងកង១
ប្រអប់សំបុត្រលេខ ២៨៦៧ ភ្នំពេញ

ទូរស័ព្ទ៖ +៨៥៥ ២៣ ២១៨ ០៣៨
ទូរសារ៖ +៨៥៥ ២៣ ២១១ ៩០៩
www.cambodia.panda.org

សេចក្តីប្រកាសសារពត៌មាន

សម្រាប់ការចេញផ្សាយបន្ទាន់

លោក អ៊ូ រតនៈ ប្រធានគម្រោងផ្តោតរបស់អង្គការ WWF មានប្រសាសន៍ថា ផលិតករផ្ដោតកម្ពុជាអាចប្រាប់អ្នកបញ្ជាទិញ អំពីឆន្ទៈរបស់ពួកគេក្នុងការអនុវត្តន៍ប្រព័ន្ធ និងបច្ចេកទេសកែច្នៃផ្ដោតដែលការពារបរិស្ថាន ហើយពួកគេមានសមត្ថភាព ក្នុងការកែច្នៃផលិតផលស្អាតជាមួយនឹងការចនាម៉ូដប្លែកៗ។

លោក បានបន្តថា៖ "នេះជាឱកាសដ៏ល្អមួយសម្រាប់សមាគមផ្ដោតកម្ពុជាកសាងទំនាក់ទំនងរយៈពេលយូរជាមួយក្រុមអ្នក ទិញ និងក្រុមពាណិជ្ជករដែលមានការទទួលខុសត្រូវ ដោយហេតុថាវានឹងផ្តល់នូវតម្លៃបន្ថែមទៅក្នុងខ្សែសង្វាក់ផលិតកម្ម ផ្ដោតទាំងមូល ហើយកត្តានេះហើយដែលលើកទឹកចិត្តក្រុមសមាគមន៍មូលដ្ឋានឲ្យការពារតំបន់ព្រៃធម្មជាតិ និងជីវៈចម្រុះ ព្រមទាំងរួមចំណែកពង្រឹងការអភិវឌ្ឍន៍វិស័យឧស្សាហកម្មផ្ដោតនៅកម្ពុជា។"

លោក ម៉ែន ស៊ីនឿន នាយកប្រតិបត្តិសមាគមសិប្បករកម្ពុជា ដែលជាអ្នកជួយជ្រោមជ្រែងសមាគមផ្ដោតកម្ពុជានីតិវិធី នៃការដាក់ពាក្យសុំក្លាយជាសមាជិក និយាយថា វាមិនមែនជារឿងងាយស្រួលទេដើម្បីក្លាយទៅជាសមាជិកនៃអង្គការ WFTO ហើយថាស្ថាប័នដែលដាក់ពាក្យសុំត្រូវបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់សមាជិកភាព។ ឧទាហរណ៍ សិប្បកម្ម កែច្នៃត្រូវគោរពគោលការណ៍លក្ខខណ្ឌការងារល្អ ពោលគឺកន្លែងធ្វើការមានអនាម័យ បរិស្ថានជុំវិញល្អ មានសុវត្ថិភាព សម្រាប់កម្មករ និងមានការរៀបចំទុកដាក់សំភារៈនិងវត្ថុធាតុដើមប្រកបដោយសណ្តាប់ធ្នាប់ល្អ។

ក្រោយពេលបញ្ចប់ភាពជាសមាជិកបណ្តោះអាសន្នរយៈពេល ២ឆ្នាំ សមាគមផ្ដោតកម្ពុជានឹងត្រូវធ្វើការវាយតម្លៃផ្ទាល់ខ្លួន មួយដោយធៀបទៅនឹងលក្ខខណ្ឌស្តង់ដារនៃអង្គការសមធម៌ពាណិជ្ជកម្មដើម្បីក្លាយខ្លួនជាសមាជិកពេញសិទ្ធិនៃអង្គការ បណ្តាញពាណិជ្ជកម្មនេះ។

សម្រាប់ពត៌មានបន្ថែម សូមទាក់ទង៖

លោក ទេព អស្មារិទ្ធ
ការិយាល័យសារពត៌មាន និងកិច្ចការសាធារណៈ
អង្គការ WWF មហាតំបន់មេគង្គ ការិយាល័យកម្មវិធីអភិរក្សនៅកម្ពុជា
ទូរស័ព្ទ៖ ០២៣ ២១៨ ០៣៨
អ៊ីមែល៖ asnarith.tep@wwf.panda.org
គេហទំព័រ៖ www.cambodia.panda.org

ពត៌មានសម្រាប់អ្នកវិចិត្រ

ដោយមានការជ្រោមជ្រែងពី អង្គការ WWF សមាគមផ្ដោតកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០០៩ ដោយមានស្ថានិកចំនួន ១១ សុទ្ធសឹងតែជាម្ចាស់សិប្បកម្មធុនតូច និងមធ្យមនៅកម្ពុជា។ សមាគមផ្ដោតកម្ពុជា មានទស្សនៈវិស័យជម្រុញការអភិវឌ្ឍន៍វិស័យផ្ដោតកម្ពុជាឲ្យឈានឡើង បង្កឱកាសការងារក្នុងវិស័យផ្ដោត ចូលរួម លើកស្ទួយការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងគាំទ្រពាណិជ្ជកម្មផ្ដោតកម្ពុជា។

សមធម៌ពាណិជ្ជកម្ម គឺភាពជាដៃគូក្នុងការធ្វើការពាណិជ្ជកម្មដោយផ្អែកលើការចរចា តម្លាភាព និងការគោរព គ្នាទៅវិញទៅមក ក្នុងគោលដៅស្វែងរកភាពស្មើសិទ្ធិគ្នាក្នុងពាណិជ្ជកម្មអន្តរជាតិ។ វាចូលរួមចំណែកដល់ការ



for a living planet®

WWF មហាគំបន់មេគង្គ
កម្មវិធីអភិរក្សនៅកម្ពុជា
ផ្ទះលេខ ២១ ផ្លូវលេខ ៣២២
សង្កាត់បឹងកេងកង១
ប្រអប់សំបុត្រលេខ ២៨៦៧ ភ្នំពេញ

ទូរស័ព្ទ៖ +៨៥៥ ២៣ ២១៨ ០៣៤
ទូរសារ៖ +៨៥៥ ២៣ ២១១ ៩០៩
www.cambodia.panda.org

សេចក្តីប្រកាសសារពត៌មាន

សម្រាប់ការចេញផ្សាយបន្ទាន់

អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ដោយផ្ដោតលើការផ្តល់នូវលក្ខខណ្ឌពាណិជ្ជកម្មល្អប្រសើរ ព្រមទាំងធានា
សិទ្ធិជូនដល់ផលិតករ និងកម្មករ ពិសេសគឺក្រុមនៅប្រទេសកំពុងអភិវឌ្ឍ។

សម្រាប់ព័ត៌មានបន្ថែមស្តីពី WFTO សូមទៅកាន់ <http://www.wfto.com/>